

និង **fulu** មំ **faw** លមិ **ri** នំ **ri** តំ **្រ** ើយ។

សូមដឹងកម្រិតស្រុក ឬស្រុក ឬស្រុក

រួមជាមួយនឹងកសិកម្មប្រកបរបរកសិកម្ម ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា
សេវា ឬកិច្ចសន្យាផ្សេងៗទៀត ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា

សូមចងចាំថា ការទំនាក់ទំនងមួយៗ អាចមានលក្ខណៈខុសប្លែកពីគ្នា ដូចជា ការងារ ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា
ឬកិច្ចសន្យាផ្សេងៗទៀត ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា

ឱ្យបានដឹងពីលក្ខណៈខុសប្លែកពីគ្នា ដូចជា ការងារ ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា
ឬកិច្ចសន្យាផ្សេងៗទៀត ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា

តើមានការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា ឬកិច្ចសន្យាផ្សេងៗទៀត ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា

តើមានការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា ឬកិច្ចសន្យាផ្សេងៗទៀត ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា

តើមានការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា ឬកិច្ចសន្យាផ្សេងៗទៀត ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា

សូម ជូនដំណឹង

តើមានការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា ឬកិច្ចសន្យាផ្សេងៗទៀត ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា

Ascension Illinois PFS

ជូនដំណឹង: Financial Assistance Department (ITTយកវិស័យសេវាសុខភាព)

PO Box 74008855

Chicago, IL 60674-8855

ប្រសិនបើមានការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា ឬកិច្ចសន្យាផ្សេងៗទៀត ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា

សូមទូរសព្ទ ITT មិនមែនជាលេខទូរសព្ទសេវាសុខភាព ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា ឬកិច្ចសន្យាផ្សេងៗទៀត ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា

តើមានការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា ឬកិច្ចសន្យាផ្សេងៗទៀត ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា

តើមានការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា ឬកិច្ចសន្យាផ្សេងៗទៀត ឬការងារផ្សេងៗទៀត ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាសេវា

បំភ្លឺ

Ascension Illinois

□ ហ៊ីប៊ីតីន □ ជប៉ុន □ កូ □ រៀកវិម □ រស្មីជនរៀត □ ជនគ្រី ើមtm □ ត្រង់"នី ឬមម្លុំ □ ងfulម័រ □
ងenស្មីហ៊ីត្រWJជនរៀត
មិនត្រី-tr1តិពន្ធ៖ □ ជនគ្រី ស្រ"ញ ទិន ឬ ស្រ"ញ ើម □ មុំកសុំក m រកមុំកសុំក ឈីmណ្ណ □ ពីរត្រូរ

គុយន រឹមក់ **M**រឹក ស្យាញ រ៉ាង/ ឬ ស្យាញ
tr1ឆHរឹស - filful - mរឹតនិ.វិយវិលfulមួយ **m**រឹតវិលfulអង់រឹស ជះHនរន៍? enទ/រស
m រឹតenទ/រស, រឹតវិលfulវិលមួយ? _____

រសយw1"ន សណីយ៍ _____ ទី _____ រដ _____

តខកូដកំបន់ _____ មិនត **f.1** - តខរបបសនិស្តុខសង _____

_____ នី **ត**ជក _____

_____ fulវិលវិល **m**រឹត **វ** _____

តខទូសពរសនី **ត**ជក _____

ព័ត៌មានរបស់វិលវិល/ព័ត៌មានរបស់រវិលវិល 1 លើបច្ចុប្បន្ន

(ប្រសិនបើកំណត់ដំបូង **ត**ខ្លួនមិនវិលវិល ទុក ចំណុះទី **1** ទំរង់)

mរឹត: (ITមខ **ត** និង **វ** ក្រុម) _____

វ **fam**រឹត **M**រឹត _____ fulវិលវិល **m**រឹត **វ** ពិ **m**រឹត _____ តខទូសព. _____

រសយw1"ន សណីយ៍ _____ ទី _____ រដ _____ តខកូដកំបន់ _____

តខរបបសនិស្តុខសង (មិនត **f.1**) _____

នី **ត**ជក _____ fulវិលវិល **m**រឹត **វ** _____

ព័ត៌មានបីប្រភេទរបស់វិលវិល

(ប្រសិនបើកំណត់ដំបូង **ត**ខ្លួនមិនវិលវិល ទុក ចំណុះទី **1** ទំរង់ ប្រភេទ **1** ប្រភេទ **2** ប្រភេទ **3**)

mរឹត: (ITមខ **ត** និង **វ** ក្រុម) _____

វ **fam**រឹត **M**រឹត _____ fulវិលវិល **m**រឹត **វ** ពិ **m**រឹត _____ តខទូសព. _____

រសយw1"ន សណីយ៍ _____ ទី _____ រដ _____ តខកូដកំបន់ _____

តខរបបសនិស្តុខសង (ឆHរឹស) _____

នី **ត**ជក _____ fulវិលវិល **m**រឹត **វ** _____

តខទូសព.នី **ត**ជក _____

អត្រាកម្រិតរបស់វិលវិល

(ប្រសិនបើកំណត់ដំបូង **ត**ខ្លួនមិនវិលវិល ទុក ចំណុះទី **1** ទំរង់ ប្រភេទ **1** ប្រភេទ **2** ប្រភេទ **3**)

mរឹត _____ **fam**រឹត **M**រឹត _____ ទំរង់ **ត**ខ្លួនមិនវិលវិល មួយវិលវិល ទុក ចំណុះទី **1** ទំរង់

mរឹត _____ **fam**រឹត **M**រឹត _____ ទំរង់ **ត**ខ្លួនមិនវិលវិល មួយវិលវិល ទុក ចំណុះទី **1** ទំរង់

mរឹត _____ **fam**រឹត **M**រឹត _____ ទំរង់ **ត**ខ្លួនមិនវិលវិល មួយវិលវិល ទុក ចំណុះទី **1** ទំរង់

mរឹត _____ **fam**រឹត **M**រឹត _____ ទំរង់ **ត**ខ្លួនមិនវិលវិល មួយវិលវិល ទុក ចំណុះទី **1** ទំរង់

ចំនួនមនុស្សរញ្ជីយ និងកូនរស់ ក្រុង fulវិល _____

ចំណាត់ការ **Uម៉ា**

(បំរើចំនួន **tr1** កំណត់ រស បំរើបំរើមួយ **m** មក ផល ចំនួន ក្រុងមួយ **fa** បំរើបំរើមួយ)

ចំណាត់ការ **w** លើ **វ** កំណត់ **m** ក្រុម **ទ** ទុក ចំណុះទី **ens** _____

L កំណត់ **ចំណាត់ការ** បំរើបំរើ **វ** កំណត់ **វ** កំណត់ _____

អត្រា **ត** ជន របបសុវត្ថិ ពិសង _____

L កំណត់ ធននិវត្តន៍ / **L** កំណត់ ចូលនិវត្តន៍ _____

ពិការវិល **L** កំណត់ _____

សំណង **m** រឹត **m** រឹត **វ** _____

សំណងរបស់កម _____

ចំណាត់ការ **L** កំណត់ **វ** កំណត់ _____

L កំណត់ **ត** ខ្លួនមិនវិលវិល **ens** _____

រន្ធកំណត់ **ens** ទុក ចំណុះទី _____

L កំណត់ ចំណាត់ការ អចលន **វ** _____

កម្រិត **m** រឹត **m** រឹត _____

កំណត់ កម្រិត មួយធននិវត្តន៍ **tr1** លើ **ens** _____

L កំណត់ **w** កំណត់ _____

L កំណត់ ចំណាត់ការ **U** ម៉ា _____

